

សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ

ដែលមានទំហំទឹកប្រាក់ចំនួន ៨០ ពាន់លានរៀល នៅផ្សារមូលបត្រកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ - ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (ហៅកាត់ថា “អ អិម អេ ខេមបូឌា”) បានចុះបញ្ជីលក់មូលបត្របំណុល ចំនួន ៨០ ពាន់លានរៀល (ប្រមាណជា ២០ លានដុល្លារអាមេរិក) ដែលមានរយៈពេល ៥ឆ្នាំ ជាមួយអត្រាកម្រិត ៥,៥០% ក្នុងមួយឆ្នាំ នៅផ្សារមូលបត្រកម្ពុជា (“ផ.ម.ក”) ដែលជាការបោះផ្សាយលក់មូលបត្របំណុលលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ អ អិម អេ ខេមបូឌា។

សញ្ញាបណ្ណសាជីវកម្ម អ អិម អេ ខេមបូឌា គឺជាសញ្ញាបណ្ណដែលត្រូវបានធានា ១០០% ដោយស្ថាប័ន Credit Guarantee and Investment Facility ដែលជាមូលនិធិបរទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងចុះបញ្ជីលក់សញ្ញាបណ្ណ ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+ ៣ ASEAN+3 Multi-Currency Bond Issuance Framework (AMBIF) ។

លោក Kevin Whitcraft នាយកប្រតិបត្តិរបស់ RMA Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងការកោតសរសើរក្នុងឱកាសនេះថា “ការបោះផ្សាយមូលបត្របំណុលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងសម្រាប់ RMA Group និងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការត្រួតត្រាយុទ្ធវិធាន ក្នុងនាមជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងបង្អស់នៅប្រទេសកម្ពុជា។ ពួកយើងមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយបានបោះជំហានទៅមុខជាមួយនឹងការបោះផ្សាយលក់សញ្ញាបណ្ណ ទោះបីជាមានបញ្ហាប្រឈមជុំវិញការរីករាលដាលនៃជំងឺរាតត្បាត Covid-១៩ ក៏ដោយ។ យើង មានសេចក្តីសោមនស្សរីករាយដែលស្ថាប័ន CGIF នៅតែមានការប្តេជ្ញាចិត្តខ្លាំង និងចំណាប់អារម្មណ៍របស់វិនិយោគិននៅតែមានភាពរឹងមាំ សូម្បីតែក្នុងស្ថានភាពមិនប្រក្រតីក៏ដោយ ក៏មូលបត្របំណុល ត្រូវបានធ្វើបរិវិសកម្មទាំងអស់ប្រកបដោយជោគជ័យ។ នេះ គឺជាសក្ខីភាពនៃកេរ្តិ៍ឈ្មោះ និងភាពដែលអាចជឿទុកចិត្តបានរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

លោកស្រី Sun Guiying នាយកប្រតិបត្តិនៃស្ថាប័ន CGIF បានថ្លែងថា “ទោះបីមានបញ្ហាប្រឈមដែលកើតមានដោយជំងឺរាតត្បាតរីករាលដាលថ្មី Covid ១៩ ក៏ដោយ ក៏ CGIF មានមោទនភាពដែលបានធ្វើការដោយជោគជ័យជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា និងនិយតករមូលបត្រនៅប្រទេសកម្ពុជាក្នុងការបោះផ្សាយមូលបត្របំណុល



ដំបូងរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ គម្រោងនេះ បង្ហាញពីសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលជាច្រើនរបស់ CGIF ដែលជាសញ្ញាបណ្ណនេះជាសញ្ញាបណ្ណមានការធានាដំបូងបង្អស់ដោយ CGIF សម្រាប់ស្ថាប័នមិនមែនហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ មានគោលបំណងមិនត្រឹមតែពង្រឹងទំនុកចិត្តរបស់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញក្រុមហ៊ុនផ្សេងទៀតដែលមានបំណងបោះផ្សាយសញ្ញាបណ្ណនាពេលអនាគតក្នុងការទាញយកទីផ្សារមូលបត្របំណុលក្នុងស្រុកផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដែលជានិយតករមូលបត្ររបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាអធិបតីក្នុងពិធីចុះបញ្ជីនេះ។ លោក បានមានប្រសាសន៍ថា “ការបោះផ្សាយមូលបត្របំណុលដោយជោគជ័យរបស់ អ អិម អេ ខេមបូឌា នឹងក្លាយជាកំរិតមួយ សម្រាប់ប្រតិបត្តិការនាពេលអនាគត។ មូលបត្របំណុលដែលមានបុគ្គលធានានេះ ផ្តល់នូវជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីមួយ សម្រាប់ក្រុមហ៊ុនឯកជនក្នុងវិស័យផ្សេងៗ ដើម្បីប្រមូលមូលនិធិកាន់តែច្រើនជាមួយនឹងរយៈពេលវែងជាងមុន។

លោក ហុង សុហ្គរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដែលមានវត្តមាននៅក្នុងពិធីចុះបញ្ជីមូលបត្របំណុល បានមានប្រសាសន៍ផងដែរថា “ទោះបីមានស្ថានភាពទីផ្សារមានភាពមិននឹងរក់ដោយ យើងនៅតែបន្តសម្រេចក្នុងការចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅផ្សារមូលបត្រកម្ពុជាបានដោយរលូន។ ក្នុងស្ថានភាពបែបនេះ វាជាសញ្ញានៃការតស៊ូ និងបង្ហាញពីសញ្ញាវិជ្ជមានដល់វិនិយោគិននានា។ ក្រុមហ៊ុនអេសប៊ីអាយ ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់គម្រោងនេះ បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រវិស័យមូលបត្រ ចាប់តាំងពីការកើតរបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ដើម្បីបើកទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកទីផ្សារនៅតែបន្តរីកចម្រើនហើយប្រតិបត្តិការជាច្រើន ត្រូវបានបញ្ចប់ដោយជោគជ័យជារៀងរាល់ឆ្នាំ ដោយសារមានការគាំទ្រជាបន្តបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត។

លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយ៉ូរីធី បានលើកឡើងថាក្នុងនាមជាអ្នកចូលរួមទីផ្សារមូលបត្រមួយដែលដើរតួនាទីយ៉ាងសកម្ម ក្រុមហ៊ុន អេសប៊ីអាយ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីចាប់យកទីផ្សារនេះជាបន្តទៀត។ ការធ្វើបែបនេះ នឹងបង្កឱ្យក្រុមហ៊ុនឯកជននានា

នៅក្នុងប្រទេសកម្ពុជា អាចទទួលបានមូលនិធិកាន់តែច្រើនជាមួយរយៈពេលវែងជាងមុន ក្នុងដំណើរការមួយដែលនឹង កាន់តែមានភាពងាយស្រួលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច។

ដោយសារក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ការគាំទ្រពីសំណាក់ ស្ថាប័ន CGIF និងក្រុមហ៊ុន អេសប៊ីអាយ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនដើម្បីបន្តសកម្មភាពបង្កើនដើមទុន បន្ថែមទៀតនាពេលអនាគត។

លោក ងន សាំង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងថា “ក្រុមហ៊ុន អ អិម អេ ខេមបូឌា តែងតែយកចិត្តទុកដាក់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ ក្នុងករណីនេះយើង រីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូល- បត្រ របស់ប្រទេសកម្ពុជា” ។

លោកបានបញ្ជាក់បន្ថែមថា អាជីវកម្មរបស់យើងបានដំណើរយ៉ាងល្អជាមួយនឹងការចែកចាយផលិតផល ល្បីៗមួយចំនួនដូចជា រថយន្ត Ford រថយន្តប្រណិតម៉ាក Jaguar Land Rover បរិក្ខារកសិកម្មទំនើបម៉ាក John Deere បរិក្ខារសំណង់ម៉ាក JCB, TCM, JLG និង សម្ភារៈមួយចំនួនទៀតសម្រាប់ថែរក្សាទំនិញ លើកដាក់ទំនិញ និង សម្អាត។ មូលបត្របំណុល ជាប្រភពទុនដើម្បីបង្កើនចំណែកទីផ្សារថែមទៀតដល់ក្រុមហ៊ុន។

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក÷

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (ដែលហៅកាត់ថា អ អិម អេ ខេមបូឌា) គឺជាក្រុមហ៊ុនដែលបានទទួល សិទ្ធិចែកចាយយានយន្តនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ អ អិម អេ ខេមបូឌា បានឈានដើរចូលក្នុងទីផ្សារកម្ពុជា តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនូវផលិតផល ដែលជាដំណោះស្រាយសម្រាប់រាល់ក្រុមហ៊ុនពាណិជ្ជ- កម្ម និងមិនមែនពាណិជ្ជកម្ម នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងភស្តុភារ។ ក្រុមហ៊ុន មានការរីកចម្រើន ស្របពេលនឹងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងបានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់អាជីវកម្មពាក់ព័ន្ធនឹង យានយន្ត កសិកម្ម និងគ្រឿងបរិក្ខារធុនធ្ងន់ និងសេវាកម្មបន្ទាប់ពីការលក់។ អ អិម អេ ខេមបូឌា ទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញក្នុងនាមជាអ្នកចែកចាយ និងនាំចូលផ្តាច់មុខនូវម៉ាកយានយន្ត និងបរិក្ខារធុនធ្ងន់លំដាប់ពិភពលោក ដែល រួមមាន ម៉ាកFord (ចាប់តាំងពីឆ្នាំ ១៩៩៧) ម៉ាក Jaguar Land Rover (ចាប់តាំងពីឆ្នាំ ២០១៣) ម៉ាក John Deere (ចាប់តាំងពីឆ្នាំ ២០១១) ម៉ាក JCB (ចាប់តាំងពីឆ្នាំ ២០១០) និង ម៉ាក FUSO (ចាប់តាំងពី ឆ្នាំ ២០១០) ។ ក្រុមហ៊ុន មានបុគ្គលិកជាង ៥០០ នាក់ និង ការិយាល័យសាខាចំនួន ១៤ នៅទូទាំងប្រទេសកម្ពុជា។

អំពីស្ថាប័ន CGIF ÷

ស្ថាប័ន Credit Guarantee and Investment Facility (“CGIF”) ត្រូវបានបង្កើតឡើងជាពហុភាគីដោយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (“អាស៊ាន”) ចិន ជប៉ុន កូរ៉េ (“អាស៊ាន+៣”) និងធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)។ ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងជាមូលនិធិបរទេសមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹងដើមទុនចំនួន ១.០៧៧,៦ លានដុល្លារអាមេរិក ដែលបានមកពីភាគីចូលរួមបរិច្ចាគ។ ក្នុងនាមជាផ្នែកសំខាន់នៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងរូបិយប័ណ្ណក្នុងស្រុក និងទីផ្សារសញ្ញាបណ្ណក្នុងតំបន់ ក្នុងអាស៊ាន+៣។ ស្ថាប័ន CGIF បានចាប់ផ្តើមប្រតិបត្តិការធានារបស់ខ្លួននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ និងផ្តោតលើការផ្តល់ឥណទានជាចម្បងចំពោះសញ្ញាបណ្ណដែលបោះផ្សាយជារូបិយប័ណ្ណក្នុងស្រុក ដោយក្រុមហ៊ុនបោះផ្សាយដែលមានកេរ្តិ៍ឈ្មោះសាកសមនឹងទទួលបានឥណទាន នៅក្នុងតំបន់អាស៊ាន+៣ ។

អំពី ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី ÷

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាវិនិយោគគ្រប់បែបយ៉ាងមាន ការធានាទិញមូលបត្រ ការប្រឹក្សាយោបល់ ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងល្អិតល្អន់សាមូលបត្រផងដែរ។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី ត្រូវបានទទួលស្គាល់ជា “Best Corporate and Investment Bank” ដោយទស្សនាវដ្តី Asiamoney ។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១០ ហើយគឺជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពេញលេញពីគណៈកម្មការមូលបត្រកម្ពុជាដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមូលបត្រ។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយូរីធី បានទទួលនូវជោគជ័យពីប្រតិបត្តិការជាច្រើនដែលរួមមានមូលបត្រកម្មសិទ្ធិ របស់ កំពង់ផែក្រុងព្រះសីហនុ (CSX listing: PAS) មូលបត្រកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (CSX listing: PPSP) សញ្ញាបណ្ណសាជីវកម្មដំបូងនៅកម្ពុជាដែលបោះផ្សាយហត្ថកសិករលីមីតធីត (CSX listing: HKL21A) ធនាគារ ABA (CSX listing: ABAA22A) និងគម្រោងហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។



សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន អ អិម អេ ខេមបូឌា

ការសាកសួរព័ត៌មាន៖ pisey.n@rmagroup.net
+ ៨៥៥ (០) ២៣ ៨៨៣ ៤៨៨ ភ្ជាប់ទៅ ២២២
+ ៨៥៥ (០) ៩៥ ៥៥៥ ៦២៨

គេហទំព័រ អ អិម អេ ខេមបូឌា៖ www.cambodia.rmagroup.net

សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងស្ថាប័ន CGIF និងការធានា

ការសាកសួរអំពីការធានា៖ guarantee_enquiries@cgif-abmi.org
ការសាកសួរព័ត៌មាន៖ media@cgif-abmi.org
+ ៦៣ ២ ៦៨៣ ១៣៤៣
+ ៦៣ ៩០៨ ៨៩៩ ៣៩២៤

គេហទំព័រ ស្ថាប័ន CGIF ៖ www.cgif-abmi.org

សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន អេសប៊ីអាយ

ការសាកសួរព័ត៌មាន៖ cf@sbiroyal.com
+ ៨៥៥ ២៣ ៩៩៩ ៥៩៥
+ ៨៥៥ ៧៨ ៧៧៧ ០៦៤

គេហទំព័រក្រុមហ៊ុន អេសប៊ីអាយ៖ www.sbiroyal.com

